

ព្រះរាជាណាចក្រកម្ពុជា សាខាអ៊ីនធី (ខេមបូឌា) ភីអិលសី
Bản tin Sacombank (Cambodia) Plc.

02/2014



សាខាអ៊ីនធី (ខេមបូឌា) ភីអិលសី ចូលរួមប្រជុំនៃការប្រកាសល្អប្រចាំ ឆ្នាំ២០១៣

Sacombank (Cambodia) Plc. tham dự hội thi Tài năng Sacombank tiêu biểu năm 2013

Sacombank (Cambodia) Plc. tổ chức Hội nghị tổng kết hoạt động năm 2013 tại Sihanouk Ville



កាតិត្យ:ហានុលេខាអីនិត្យគម្រោង- ទួលយើនិនករណ៍ ២០១៤
Lễ ký kết biên bản bàn giao kế hoạch năm 2014

Sihanouk Ville, ngày 11/01/2014, Sacombank (Cambodia) Plc. tổ chức Hội nghị tổng kết năm 2013 nhằm đánh giá lại tình hình hoạt động trong năm tài chính 2013 và bàn giải pháp thực hiện kế hoạch kinh doanh năm 2014.

Hội nghị tổng kết được tổ chức tại Sihanouk Ville - một trong những thành phố biển đẹp nhất Campuchia, với sự tham dự của Hội đồng quản trị, Ban điều hành và hơn 70 Cán bộ quản lý cùng CBNV tiêu biểu của Sacombank (Cambodia) Plc. nhằm đem lại cơ hội nghỉ ngơi và tham gia các hoạt động

"team building" bên các các chương trình chính của hội nghị.

Tính đến cuối năm 2013, Sacombank (Cambodia) Plc. có tổng tài sản đạt 115.03 triệu USD, tăng 31% so với đầu năm 2013. Tổng nguồn vốn huy động đạt 70 triệu USD, tổng dư nợ cho vay đạt 83 triệu USD, tăng lần lượt 26% và 32% so với đầu năm 2013. Lợi nhuận trước thuế đạt 1.5 triệu USD. Sacombank (Cambodia) Plc. hiện có một hội sở, 5 chi nhánh tại thủ đô Phnom Penh và 1 chi nhánh tại tỉnh Kampong Cham.

Nhằm đạt được các chỉ tiêu kỳ vọng trong năm tài chính 2014, Sacombank (Cambodia) Plc. xác định các trọng tâm sau: (1) tập trung nguồn lực cho công tác phát triển huy động vốn, (2) tăng thu dịch vụ thông qua đa dạng hóa sản phẩm và chính sách khách hàng, (3) tăng trưởng tín dụng thận trọng, có chọn lọc trên cơ sở cân đối nguồn vốn phù hợp, (4) Quản lý chặt chẽ và giảm thiểu nợ quá hạn, đảm bảo hoạt động an toàn, bền vững, (5) phát triển mạnh về quy mô và hiệu quả các Chi nhánh, (6) phấn đấu đạt kế hoạch lợi nhuận năm 2014.



លោក Nguyen Ba Tri - អគ្គនាយកដៃនគនោ សាខាបឹង (ខេត្តកំពង់ចាម) និងបាទាមីក្រុមប្រឹក្សាធិបាល នគនោ សាខាបឹង (ខេត្តបឹង) កិច្ចក្រុម លោក Nguyen Nhị Thanh - សមាជិកប្រឹក្សាធិបាល និងអគ្គនាយក នគនោ សាខាបឹង (ខេត្តបឹង) កិច្ចក្រុម លោក Nguyen Bá Trí - Phó TGĐ Sacombank kiêm TV.HĐQT SC và Ông Nguyễn Nhị Thành - TV.HĐQT kiêm TGĐ SC



ប្រធានកន្លែក សាខាបឹង (ខេត្តបឹង) កិច្ចក្រុម ព័ត៌មានសម្រួលព្យាយាយ និងរូបថតរួចរាល់នៃការងារ ២០១៤
Tập thể SC đồng lòng và cam kết hoàn thành kế hoạch năm 2014

ពិធីលាឃសាយភាពនៃពេលល្ងាចក្រុមសន្តិសិទ្ធិ
ធម្មតារ សាខាបឹង (ខេត្តបឹង) កិច្ចក្រុម ២០១៤

Tiệc mừng Hội nghị tổng kết
Sacombank (Cambodia) Plc. 2013




រាជរដ្ឋបច្ចេកទេសចុងក្រោននិងបុគ្គលិកឆ្នាំ ២០១៣

Tập thể và cá nhân có đóng góp trong năm 2013

បុគ្គលិកខ្លួនប្រចាំឆ្នាំ រូបរាងម៉ឺនីប៊ូ




បុគ្គលិកខ្លួនប្រចាំឆ្នាំ នាយកដៃនៃក្រសួង



បុគ្គលិកខ្លួនប្រចាំឆ្នាំ ត្រូវការអនុញ្ញាត

Các nhân có cống hiến



នាយកដៃនៃក្រសួង - នាយកដៃនៃប្រព័ន្ធសាស្ត្រ
Phòng nghiệp vụ xuất sắc - Phòng vận hành



នាយកដៃនៃក្រសួង - នាយកដៃនៃប្រព័ន្ធសាស្ត្រ
Chi nhánh xuất sắc - Chi nhánh Olympic



ក្រុមបុគ្គលិកខ្លួនប្រចាំឆ្នាំ - ត្រូវការអនុញ្ញាត : Galaxy Star
Đội bán hàng xuất sắc – Hội sở: Galaxy Star



ក្រុមបុគ្គលិកខ្លួនប្រចាំឆ្នាំ - សាខា : The One
Đội bán hàng xuất sắc – Chi nhánh: The One

ក្នុង កញ្ចប់ ជាសំណើរៀបចំ
ទិន្នន័យលោក លោក វិរិយារិយ៍
ទូទាត់បានដោយក្រសួងពេទ្យ

Bô đôi Thou Sao Vichheka &
Sin Rithysak đón giải phong
cách chung cuộc.

ជាលាត នោឡាចែត្រ (ខេមបូឌា) តីវិជ្ជន័យ បុគ្គលិកប្រជាធិបតេយ្យនោឡាចែត្រ នោឡាចែត្រ ឆ្នាំ ២០១៣ នៃក្រុមដែលបានពេញនិយាយ

Sacombank (Cambodia) Plc. tham dự hội thi Tài năng Sacombank tiêu biểu năm 2013 tại Việt Nam

ក្នុង ក្រុមដែលបានបានការប្រជាធិបតេយ្យ នៃ
ធនធាន សាខាបឹង តិចអិកាសអហុរត្រូវប៉ះ
ឱ្យបានស្ថាបីឃើមទី២២ នៃថ្ងៃបង្កើតធនធានប៉ះ
ធនធាន សាខាបឹង (ខេមបូឌា) តីអិលសី បានបានកាត់
កំប្រឈរបុគ្គលិកតំណាងចូលប្រក្សាកំប្រឈរ ជាមួយនឹង
ចង្វាក់ទាំងឯណ៌ ដែលចង្វាក់ប្រព័ណិកទីផ្សារ និង
ជាតិស៊សពាន់៖ គឺការចំណាងដើម្បី "I Need a Girl" និងបទ
ចង្វាក់ទានចំណាងដើម្បី "I Need a Girl" និងបទ
ល្អោះដំឡើងជាតិក្នុងចំណោមទៅលើពាណិជ្ជការ។

ការប្រកួតប្រព័ជានេះ បានធ្វើឡើងនៅលីកដ្ឋាន
ធនធាន សាខាបឹង (ខេមបូឌា) តីអិលសី បានបានកាត់
រដ្ឋិត្តការណ៍ដើម្បីចូលរួមចំណោមទៅលីកដ្ឋាន
ការរៀបចំកម្មវិធីប្រកបដោយការណ៍ដំឡាតាំ
និងបទិន្នន័យរបស់ក្រុមដែលបានបានកាត់
កំប្រឈរបុគ្គលិកតំណាងចូលប្រក្សាកំប្រឈរ ជាមួយ
កំប្រឈរបុគ្គលិកតំណាងចូលប្រក្សាកំប្រឈរ ជាមួយ

Năm trong khuôn khổ hội thi Tài năng
Sacombank tiêu biểu nhằm chào mừng
kỷ niệm 22 năm thành lập ngân hàng mẹ,
Sacombank (Cambodia) Plc. đã cử nhân sự
tham gia cuộc thi ca múa nhạc với tiết mục
Madison đặc trưng của văn hóa Campuchia
và đặc biệt là tiết mục khêu vũ hiện đại "I
need a girl" đã đoạt giải phong cách chung
cuộc.

Hội thi đã mở ra cơ hội cho CBNV Sacombank
(Cambodia) Plc. tham gia các sự kiện nội bộ
quy mô và chuyên nghiệp do ngân hàng mẹ
tại Việt Nam tổ chức, từ đó nâng cao hơn nữa
tinh thần đồng đội cũng như xây dựng các
mối quan hệ hữu nghị giữa CBNV Sacombank
trên toàn khu vực Đông Dương.

